



បែបបទស្នើសុំធានារ៉ាប់រងទ្រព្យសម្បត្តិ

លោកអ្នកត្រូវបង្ហាញនៅក្នុងបែបបទស្នើសុំធានារ៉ាប់រងនេះដោយភាពស្មោះត្រង់នូវព័ត៌មានពិតប្រាកដដែលលោកអ្នកដឹង ឬគួរតែដឹង បើមិនដូច្នោះទេកិច្ចសន្យាធានារ៉ាប់រងដែលបានចេញ អាចចាត់ទុកជាមោឃៈ។

លេខគណនីភ្នាក់ងារ:

លេខកិច្ចសន្យាធានារ៉ាប់រង:

ព័ត៌មានលម្អិតរបស់អ្នកស្នើសុំធានារ៉ាប់រង

១. ឈ្មោះអ្នកស្នើសុំ (ម្ចាស់កម្មសិទ្ធិ)	:	_____
២. ភេទ	:	<input type="checkbox"/> ប្រុស <input type="checkbox"/> ស្រី
៣. ថ្ងៃ ខែ ឆ្នាំកំណើត	:	_____
៤. មុខងារ/ ប្រភេទអាជីវកម្ម	:	_____
៥. អាសយដ្ឋានទំនាក់ទំនង	:	_____
៦. សញ្ជាតិ	:	_____
៧. លេខលិខិតឆ្លងដែន	:	_____
៨. លេខប័ណ្ណសំគាល់ខ្លួន/លេខវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម	:	_____
(ប័ណ្ណសំគាល់ខ្លួន/ វិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្មបានបញ្ជាក់ដោយ	:	_____
៩. ឈ្មោះនិយោជក	:	_____
១០. លេខទូរស័ព្ទ	:	_____
១១. អ៊ីម៉ែល	:	_____

ហត្ថលេខា និងឈ្មោះភ្នាក់ងារ/បុគ្គលិក



រយៈពេលធានារ៉ាប់រង

ចាប់ពីថ្ងៃ	ដល់
_____	_____
ថ្ងៃ/ខែ/ឆ្នាំ	ថ្ងៃ/ខែ/ឆ្នាំ

ទ្រព្យសម្បត្តិដែលត្រូវដាក់ធានា

១. ទីកន្លែង/ ស្ថានភាពនៃទ្រព្យសម្បត្តិ (លេខប័ណ្ណកម្មសិទ្ធិ/លេខដីឡូត៍)	:	_____
២. ឈ្មោះអ្នកទទួលខុសត្រូវសង បំណុល/ឈ្មោះអ្នកទទួលបញ្ចាំ	:	_____
៣. សូមបញ្ជាក់អំពីមុខងារ/ ការប្រើប្រាស់ របស់អគារ	:	_____
៤. សូមបញ្ជាក់អំពីប្រភេទសំណង់អគារ	:	
ជញ្ជាំង	:	_____
ដំបូល	:	_____
ការបែងចែកខាងក្នុង	:	_____
ចំនួនជាន់របស់អគារ	:	_____
អាយុកាលរបស់អគារ	:	_____
ទំហំ ឬវិមាត្រនៃអគារ (មិនរាប់បញ្ចូលដី)	:	_____



ព័ត៌មានអំពីអគារនៅជាប់គ្នា

ជញ្ជាំងខាងក្រៅ	ដំបូល	មុខងារអគារ	ចំនួនជាន់នៃអគារ	អាយុកាលប្រហាក់ប្រហែលរបស់អគារ

១. តើអគារដែលនៅជាប់ខ្លួនដោយជញ្ជាំងឥដ្ឋ ឬដោយបេតុង យ៉ាងតិច ៩ អ៊ីង (9 inches) ដោយគ្មានចន្លោះប្រហោង ចាប់ពីខាងក្រោមរហូតដល់ដំបូលអគារដែរឬទេ? សូមផ្តល់ ព័ត៌មានលម្អិតពីភាពមិនជាប់គ្នានៃអគារទាំងនោះ:

២. តើមានចម្ងាយ ឬចន្លោះប៉ុន្មានម៉ែត្រ រវាងអគារដែលត្រូវដាក់ ធានានិង អគារដែលនៅជិតនោះ?

៥. សូមបញ្ជាក់អំពីចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងសរុបចំពោះទ្រព្យសម្បត្តិក្នុងប្រអប់ដែលបានផ្តល់ជូនដូចខាង ក្រោម:

ផ្នែកទី១ : ការខូចខាតសម្ភារ

ព័ត៌មាន	ចំនួនទឹកប្រាក់ដែលត្រូវបានធានា រ៉ាប់រង (ដុល្លារអាមេរិក)
ក. អគារ (មិនរាប់បញ្ចូលគ្រឹះនៃអគារ) រាប់បញ្ចូលទាំងទ្រព្យសម្បត្តិដែលភ្ជាប់នឹង អគារ (របស់ម្ចាស់អគារ)	
ខ. ម៉ាស៊ីន និងគ្រឿងចក្រនានា	
គ. គ្រឿងសង្ហារឹមឧបករណ៍ និងសម្ភារដែលជាប់នឹងអគារ	
ឃ. សម្ភារដែលប្រើប្រាស់ក្នុងផ្ទះ និងសម្ភារដែលប្រើប្រាស់ផ្ទាល់ខ្លួន (លើកលែងតែគ្រឿងអលង្ការ)	
ង. ការជួល (សូមបញ្ជាក់អំពីចំនួនខែដែលជួលដើម្បីដាក់ធានារ៉ាប់រង) ____ ខែ	



ច. សន្និធិ (សូមពិពណ៌នាអំពីស្ថានភាពនៃសន្និធិ)	
ឆ. ផ្សេងៗ (សូមបញ្ជាក់) ឧទាហរណ៍: ដូចជាការជួសជុលកែលម្អអគារ រាប់បញ្ចូលទាំងទ្រព្យសម្បត្តិ ដែលភ្ជាប់នឹងអគារ	
ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងសរុបផ្នែកទី១ :	

ផ្នែកទី២ - ការបាត់បង់ប្រាក់ចំណូល

ពិពណ៌នា	ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង(ដុល្លារអាមេរិក)
ក. ប្រាក់ចំណេញសរុប	
ខ. កម្រៃសេវាសេវាសេវា	
គ. ផ្សេងៗ (សូមបញ្ជាក់)	
ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងសរុបផ្នែកទី២ :	

សំរង់សំណួរទូទៅ

១. តើមានការធានារ៉ាប់រងផ្សេងទៀតលើទ្រព្យសម្បត្តិដែលប្រកាស នេះដែរឬទេ? មាន មិនមាន

ប្រសិនបើមាន សូមផ្តល់ឈ្មោះក្រុមហ៊ុនធានារ៉ាប់រងនោះ និង ទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង។

២. តើការស្នើសុំការធានារ៉ាប់រងនេះធ្លាប់បានបដិសេធ លុបចោល ច្រានចោល ឬរងការបញ្ជាក់ពិន្ទុនឹងលក្ខខណ្ឌពិសេសរបស់ក្រុមហ៊ុន ធានារ៉ាប់រងណាមួយដែរឬទេ? មាន មិនមាន



៣. ប្រវត្តិការខូចខាត ឬការបាត់បង់សម្រាប់រយៈពេល បីឆ្នាំចុងក្រោយ។

សូមផ្តល់ព័ត៌មានលម្អិតនៃការបាត់បង់ (ឧ. កាលបរិច្ឆេទនៃការ
បាត់បង់ ប្រភេទនៃការបាត់បង់ និងចំនួនទឹកប្រាក់នៃការបាត់បង់)

៤. តើអគារដែលដាក់ធានាមានទ្បូចំហុយ ឬមានទុរយោសំពាធភ្លាប់នឹង
ម៉ាស៊ីនដាំទឹកសម្រាប់ប្រើក្នុងគោលដៅផលិតកម្មដែរឬទេ?

៥. តើមានអាជីវកម្មដែលមានគ្រោះថ្នាក់ ឬផ្ទុកទំនិញដែលមានគ្រោះថ្នាក់
(រាប់បញ្ចូលទាំងឧស្ម័ន LPG) ដាក់ប្រកបទុកនៅក្នុងនោះដែរឬទេ?

៦. តើទីតាំងដាក់ធានាធ្លាប់មានទឹកជំនន់ពីមុនដែរ ឬទេ?

៧. ឈ្មោះទន្លេ និងចម្ងាយពីបរិវេណហានិភ័យ

៨. តើអគារត្រូវបានប្រើប្រាស់រួមគ្នាជាមួយអ្នកជួលផ្សេងទៀតដែរ ឬទេ?
ប្រសិនបើមាន សូមបញ្ជាក់អំពីមុខរបរបស់អ្នកជួល។

៩. តើអាជីវកម្មមានរយៈពេលប៉ុន្មានឆ្នាំហើយ?

១០. តើក្រុមហ៊ុនលោកអ្នកបានធ្វើសវនកម្មទៀងទាត់ដែរឬទេ?

កាលបរិច្ឆេទចុងក្រោយនៃការធ្វើសវនកម្ម

ឈ្មោះ និងអាសយដ្ឋាននៃសវនករ

១១. តើអ្នកមានធានារ៉ាប់រងលើការខាតបង់ប្រាក់ចំណូលនៅពេល
បច្ចុប្បន្នដែរឬទេ?



១២. ព័ត៌មានលម្អិតនៃការតម្លឹងប្រព័ន្ធការពារអគ្គិភ័យនៅបរិវេណទីតាំងដែលត្រូវធានា

បំពង់ពន្លត់អគ្គិភ័យចល័ត	<input type="checkbox"/>	បាទ	<input type="checkbox"/>	ទេ	ចំនួន:
ប្រព័ន្ធទុយោបាញ់ទឹក	<input type="checkbox"/>	បាទ	<input type="checkbox"/>	ទេ	
ក្បាលម៉ាស៊ីនទឹក	<input type="checkbox"/>	បាទ	<input type="checkbox"/>	ទេ	
ប្រព័ន្ធតាមដានសញ្ញាអគ្គិភ័យ	<input type="checkbox"/>	បាទ	<input type="checkbox"/>	ទេ	ប្រភេទ: ផ្សែង/កម្ដៅ
ប្រព័ន្ធបាញ់ទឹក	<input type="checkbox"/>	បាទ	<input type="checkbox"/>	ទេ	
ប្រអប់បញ្ជាភ្លើង	<input type="checkbox"/>	បាទ	<input type="checkbox"/>	ទេ	
ក្រុមពន្លត់អគ្គិភ័យដែលមានការបណ្តុះបណ្តាល	<input type="checkbox"/>	បាទ	<input type="checkbox"/>	ទេ	

ការអះអាងដោយអ្នកស្នើសុំ

យើងខ្ញុំសូមធានាអះអាងថាព័ត៌មានខាងលើពិតជាត្រឹមត្រូវ និងមិនមានការកែប្រែបន្តិចឡើយ ហើយយើងខ្ញុំមិនមានការលាក់បាំង ផ្តល់ព័ត៌មានមិនពិត ឬផ្តល់ខុសពីការពិតឡើយ។

យើងខ្ញុំសូមបញ្ជាក់អះអាងថាព័ត៌មាន និងសេចក្តីប្រកាសដែលមានក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រងនឹងក្លាយជាធាតុសំខាន់ និងជាមូលដ្ឋាននៃកិច្ចសន្យារវាងយើងខ្ញុំ និងក្រុមហ៊ុន។

ថ្ងៃ: _____

ហត្ថលេខារបស់អ្នកស្នើសុំ: _____

សម្រាប់តែក្រុមហ៊ុនធានារ៉ាប់រង នីវ៉ា អ៊ិនស៊ុរ៉ង់ស៊ី (ខេមបូឌា) ម.ក

- កូដរបស់អគារ :
- អត្រាជាមូលដ្ឋាន :
- អត្រាសម្រាប់ហានិភ័យ :
- ការធានា :